

ព្រឹត្តិបត្រព័ត៌មាន ត្រីមាសទីបី ឆ្នាំ២០១៩

ខែកក្កដា ដល់ខែកញ្ញា

Policy Pulse ដែលកាលពីមុនជាគំណិត ផ្តួចផ្តើមបញ្ជីកំណែទម្រង់ ត្រូវបានបង្កើត ឡើងដោយអង្គការមូលនិធិអាស៊ីក្នុងគោល បំណងប្រមូលចងក្រង ឯកសារ និង ផ្សព្វផ្សាយដល់សាធារណៈជនអំពីកំណែ ទម្រង់នានាដែលក្រសួង និងស្ថាប័នរបស់ រាជរដ្ឋាភិបាលសម្រេចបានប្រចាំឆ្នាំ ដើម្បីផ្តល់ ជាចំណេះដឹង និងព័ត៌មានដល់សាធារ ណៈជនឱ្យកាន់តែទូលំទូលាយ។

ព្រឹត្តិបត្រព័ត៌មានរបស់ Policy Pulse គឺ ជាមធ្យោបាយថ្មីមួយដែលនឹងផ្តល់ ព័ត៌មានទាំងអស់នោះទៅដល់ សាធារណជន។

បច្ចុប្បន្នភាពនៅតាមបណ្តាក្រសួង



កម្មករបង្ហាញគ្រាប់ម្រេចខ្មៅដែលប្រមូលមកពីចម្ការ។ រូបថត៖ អង្គការមូលនិធិអាស៊ី

ក្រសួងពាណិជ្ជកម្ម

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមអនឡាញ និងការការពារ អតិថិជន។ បច្ចុប្បន្ន ច្បាប់នេះកំពុងរង់ចាំការសម្រេចពីរដ្ឋសភា និងពិនិត្យដោយ ព្រឹទ្ធសភា មុនពេលថ្វាយព្រះមហាក្សត្រចុះព្រះហស្តលេខ។

ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមអនឡាញឆ្លើយតបទៅនឹងការទិញទំនិញ និងសេវាកម្ម តាមអនឡាញ សម្របសម្រួល និងកំណត់ប្រតិបត្តិការអាជីវកម្មអនឡាញ។ បើយោង តាមតួលេខចុងក្រោយពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រជាជនប្រមាណ១៤,១ លាននាក់ (ប្រហែលជា៨៩.៧%នៃប្រជាជនសរុប) ភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតតាមរយៈ ទូរសព្ទស្មាតហ្វូន និងការលក់ដូរតាមអនឡាញមានការកើនឡើងគួរឱ្យកត់ សម្គាល់។

ច្បាប់ស្តីពីការការពារអតិថិជនរៀបរាប់អំពីការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយ ភាពស្មោះត្រង់ និងកំណត់ស្តង់ដារដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកទិញ។ ច្បាប់នេះ កំណត់នូវព័ត៌មានដែលត្រូវចែករំលែកជាមួយអ្នកទិញ និងកំណត់ស្តង់ដារដែលអ្នកលក់ ត្រូវអនុវត្តតាម។ ច្បាប់នេះមានគោលបំណងបង្កើនទំនុកចិត្តដល់អ្នកទិញនៅពេលដែល ពួកគេធ្វើប្រតិបត្តិការពាណិជ្ជកម្មជាមួយអ្នកលក់។ (Xin Hua, July 12, 2019)



ក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍បានដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទដៃឈ្មោះ «រាជាណាចក្រអច្ឆរិយៈ» ឬ «Kingdom of Wonder» ដែលអនុញ្ញាតឱ្យជនទេសចរអាចស្វែងរកព័ត៌មានអំពី កម្ពុជា រួមមាន ព័ត៌មានអំពីប្រវត្តិសាស្ត្រ ភាសា អាកាសធាតុ សាសនា និងប្រជាជន ព្រឹត្តិការណ៍ក្នុងស្រុក និងពិធីបុណ្យ សេវាស្នាក់នៅ ភោជនីយដ្ឋាន មធ្យោបាយដឹកជញ្ជូន ការប្តូរប្រាក់ ស្ថានទូត និងអាកាសចរណ៍ ជាដើម។ នៅឆ្នាំ២០១៨ ទេសចរចំនួន ៦,២ លាននាក់បានធ្វើដំណើរមកកម្ពុជា ហើយចំនួនទេសចរដែលច្រើនជាងមកពី ប្រទេស ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី និងវៀតណាម។ (Khmer Times, July 18, 2019)

សូមចុចតំណខាងក្រោមដើម្បីស្វែងរកកម្មវិធី Kingdom of Wonder សម្រាប់ទូរស័ព្ទដៃរបស់អ្នក៖

ប្រព័ន្ធប្រតិបត្តិការ Android

<https://play.google.com/store/apps/details?id=com.cambodiakingdomofwonder.app>

ប្រព័ន្ធប្រតិបត្តិការ ISO

<https://apps.apple.com/kh/app/kingdom-of-wonder/id1465204712>

ក្រសួងបរិស្ថាន

ក្រសួងបរិស្ថានបានដាក់ចេញនូវ ផែនការនិរន្តរភាពទីក្រុងភ្នំពេញ ដែលបានបង្ហាញពី បំណងរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយទីក្រុងភ្នំពេញទៅជាទីក្រុងដែលមានបរិស្ថាន ស្អាត។ គម្រោងចំនួន៤៨ត្រូវបានគ្រោង ដែលនឹងក្លាយជាគោលការណ៍ណែនាំសម្រាប់ ការអភិវឌ្ឍទីក្រុងភ្នំពេញនាថ្ងៃអនាគត។ គម្រោងទាំងនោះផ្ដោតទៅលើការឆ្លើយតបទៅ នឹងការផ្លាស់ប្តូរអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង ការអភិវឌ្ឍបែតងនៅក្នុងទី ក្រុង និងគម្រោងផ្សេងៗទៀត។ (Khmer Times, July 1, 2019)

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃបានចេញគោលការណ៍ណែនាំវិជ្ជាជីវៈនគរបាលចំនួន១០ចំណុចសម្រាប់ មន្ត្រីនគរបាលគ្រប់អង្គភាពទាំងអស់អនុវត្ត ដែលគោលការណ៍ណែនាំនោះបង្ហាញអំពី វិធានគ្រប់គ្រង និងប្រើប្រាស់អាវុធ ធានាថាមន្ត្រីនគរបាលមិនបម្រើការងារឱ្យក្រុមហ៊ុន ឯកជន រោងចក្រ ឬអង្គការដទៃដោយពុំមានការអនុញ្ញាតពីថ្នាក់លើ និងធានាថាមន្ត្រី



នគរបាលគ្រប់អង្គភាព ជាពិសេសក្រុមម៉ូតូ ឬថយន្តអមគណៈប្រតិភូ មិនបើកអម ដំណើរបុគ្គលឯកជនដោយគ្មានការអនុញ្ញាត ព្រមទាំងគោលការណ៍ផ្សេងៗទៀត។ (Phnom Penh Post, July 8, 2019)

ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ដោយពិនិត្យទៅលើការអនុវត្តច្បាប់ស្រដៀងគ្នាពីបណ្តា ប្រទេសដទៃ។ សេចក្តីព្រាងច្បាប់នេះមាន ៧ជំពូក និង៤៤មាត្រា ដែលឆ្លើយតបទៅនឹង ឧក្រិដ្ឋកម្មតាមអនឡាញ រួមមាន ការលួច ការបោក ការចាប់ជំរិត ការបោកប្រាស់តាម បណ្តាញសង្គម និងការដាក់ពិន័យ។ (Phnom Penh Post, July 12, 2019)

នគរបាលជាតិ បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់ប្រព័ន្ធយន្តហោះគ្មាន មនុស្សបើក ឬហៅថាជ្រូន។ អនុក្រឹត្យនេះនឹងត្រូវរៀបចំឡើងដើម្បីការពារសន្តិសុខ ជាតិ។ (Phnom Penh Post, July 16, 2019)

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌បានរៀបចំបទបង្ហាញជូនព្រឹទ្ធសភាអំពី កំណែទម្រង់យុត្តិធម៌នាពេល កន្លងមក។ ចំណុចសំខាន់ៗមួយចំនួនរួមមាន រហូតដល់ឆ្នាំ២០១៨ សំណុំរឿងជាង ២,៧៥៣ករណីត្រូវបានដោះស្រាយ ហើយសំណុំរឿងជាង ៤៥៥ករណីត្រូវបានផ្តល់សេ វាជំនួយផ្នែកច្បាប់។ ក្រសួងបានរាយការណ៍ថា យន្តការនេះបានជួយកាត់បន្ថយការដាក់ ពាក្យបណ្តឹង និងបានជួយជំរុញសំណុំរឿងនៅក្នុងតុលាការ។ ក្រសួងក៏មានគម្រោង ពង្រីកមជ្ឈមណ្ឌលសេវាយុត្តិធម៌នៅទូទាំងប្រទេស បន្ថែមទៅលើមជ្ឈមណ្ឌលដែលមាន ស្រាប់ជាង ៦៩សាខានៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ រាជរដ្ឋាភិបាលបាន ឧបត្ថម្ភថវិកាប្រហែល ៥០.០០០ ដុល្លារ នៅឆ្នាំ២០១៨ និង ២៩៥.០០០ នៅឆ្នាំ ២០១៩។ ក្រសួងបានសហការជាមួយដៃគូអន្តរជាតិក្នុងការបណ្តុះបណ្តាល និងកសាង សមត្ថភាពដល់ចៅក្រម និងព្រះរាជអាជ្ញា ក្នុងឆ្លើយតបទៅនឹងអាទិភាពផ្នែកគតិយុត្តិ រួម មាន ការជួញដូរមនុស្ស ការផ្សព្វផ្សាយពីច្បាប់ និងការអនុវត្តច្បាប់ ជាដើម។ (Khmer Times, July 5, 2019)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសារាចរណ៍ហាមឃាត់បទប្រកប របរចំនួន១០ប្រភេទ រួមមាន ការបើកតាក់ស៊ី តុត ឬរ៉ឺម៉ក ជាងកាត់សក់ឬកែសម្ផស្ស អ្នក លក់ដូរតាមផ្លូវ អ្នកម៉ាស្សាទៅទីសាធារណៈ អ្នកដេរប្រឆាំងស្បែកជើង ជាងកាត់ដេរ ជាង ជួសជុល អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ ឬជាងចម្លាក់រូបព្រះ ពុទ្ធ និងជាងទង ជាដើម។ សារាចរណ៍នេះក៏ហាមឃាត់ជនបរទេសបម្រើការងារជាអ្នក គ្រប់គ្រងផ្នែកធនធានមនុស្ស ឬរដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនផងដែរ។



បើយោងតាមច្បាប់របស់កម្ពុជា ជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជាតម្រូវឱ្យបង់ប្រាក់ចំនួន ៣៦០ ដុល្លារ ក្នុងមួយឆ្នាំ រួមមាន ១៨០ ដុល្លារក្នុងមួយឆ្នាំសម្រាប់ទិដ្ឋាការរយៈពេលវែង ១៣០ ដុល្លារក្នុងមួយឆ្នាំសម្រាប់សៀវភៅ ឬប័ណ្ណការងារ និង៥០ ដុល្លារក្នុងមួយឆ្នាំសម្រាប់សំណុំបែបបទកូតានិយោជិកបរទេស។ ច្បាប់នេះនឹងធានាថា កម្លាំងពលកម្មក្នុងស្រុកនឹងត្រូវបានផ្តល់អាទិភាព។ បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជនបរទេសចំនួន ១៦០.០៧៧នាក់ មកពីប្រទេសចំនួន ៩៣ កំពុងធ្វើការនៅកម្ពុជា។ (Khmer Times, July 17, 2019; Phnom Penh Post, July 17, 2019; Xin Hua, August 28, 2019)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ច្បាប់ស្តីពីសំណង់ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីអនុម័ត ដែលច្បាប់នេះនឹងជួយដល់ការអភិវឌ្ឍសំណង់ និងឧស្សាហកម្មអចលនទ្រព្យ ពង្រឹងការគ្រប់គ្រងនៅក្នុងវិស័យសំណង់ ពង្រឹងស្តង់ដារសុវត្ថិភាព ពង្រឹងទំនុកចិត្តវិនិយោគិននៅក្នុងវិស័យសំណង់ និងពង្រឹងប្រសិទ្ធភាពនៅក្នុងទីផ្សារអចលនទ្រព្យ។

បើយោងតាមក្រសួង ការវិនិយោគនៅក្នុងវិស័យសំណង់បានកើនឡើងជាង៥៧% ច្រើនជាងឆ្នាំមុន។ ក្រសួងបានអនុម័តគម្រោងសាងសង់ជាង ២.០៤៧ គម្រោង ដែលមានតម្លៃសរុបប្រហែល ៣,៣ ពាន់លានដុល្លារ។ (Khmer Times, September 2, 2019)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសអំពីផែនការសាងសង់មជ្ឈមណ្ឌលជាតិកម្ពុជាសម្រាប់ពិការភាព ដើម្បីគាំទ្រដល់ជីវភាពរបស់ជនមានពិការភាព តាមរយៈការផ្តល់ឱកាសដល់ជនមានពិការភាពអាចបើកហាងកាហ្វេ កន្លែងផាត់មុខធ្វើសក់ ហាងលក់វត្ថុអនុស្សាវរីយ៍ និងផ្ទះសំណាក់ជាដើម។ មជ្ឈមណ្ឌលនេះនឹងបើកដំណើរការនៅឆ្នាំ២០២៣។ (Khmer Times, July 16, 2019)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងសហការជាមួយក្រសួង និងអង្គការពាក់ព័ន្ធរៀបចំគណៈកម្មាធិការ ដើម្បីអនុវត្ត ផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាប្រឆាំងកុមារ។ គណៈកម្មាធិការនេះនឹងផ្តោតសំខាន់ទៅលើ



ការទប់ស្កាត់ និងកាត់បន្ថយការបំពាន អំពើហិង្សា និងការរើសអើងប្រឆាំងនឹងកុមារគ្រប់ ទម្រង់តាមស្តង់ដារអន្តរជាតិ ដូចជា សន្និសីទសហប្រជាជាតិស្តីពីសិទ្ធិកុមារ ជាដើម។ គណៈកម្មាធិការនេះបែងចែកជាបីក្រុម ដែលក្រុមមួយផ្ដោតទៅលើការលើកកម្ពស់ការ យល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ ក្រុមមួយផ្ដោតទៅលើការផ្តល់សេវា និងអនុ វត្តច្បាប់ ហើយក្រុមមួយទៀតផ្ដោតទៅលើការសិក្សាស្តង់ដារច្បាប់ និងពិនិត្យតាមដាន កិច្ចការរបស់គណៈកម្មាធិការមួយនេះ។ (Phnom Penh Post, July 18, 2019)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចមជ្ឈមណ្ឌលព្យាបាល ជំងឺផ្លូវចិត្ត ដែលមានតម្លៃប្រមាណ ១,៧៥ លានដុល្លារ ដែលនៅក្នុងមជ្ឈមណ្ឌលនោះ មាន អាគារស្ថានីតិសម្បទាផ្នែកផ្លូវចិត្ត អាគារសម្រាប់អនីតិជនដែលត្រូវបានផ្តន្ទាទោស និងមន្ទីរពេទ្យសម្រាប់កុមារកំព្រា ប៉ុន្តែមន្ទីរពេទ្យនេះក៏បើកទទួលសាធារណជនផង ដែរ។ មជ្ឈមណ្ឌលនេះមានគោលបំណងគាំទ្រដល់ប្រជាជនដែលមានជំងឺផ្លូវចិត្តនានា ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលដទៃនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត។ (Phnom Penh Post, September 4, 2019)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវ ច្រកចេញចូលជាតិតែមួយ ដែលភាគី ពាក់ព័ន្ធនៅក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនទាំងអស់អាចដាក់ព័ត៌មានស្តង់ដារ និង ឯកសារនៅក្នុងពេលតែមួយ។ ប្រព័ន្ធនេះនឹងបំពេញតម្រូវតាមបទបញ្ញត្តិនានាទាក់ទង នឹងការនាំចូល ការនាំចេញ និងការឆ្លងកាត់។ គោលដៅនៃច្រកចេញចូលជាតិតែមួយ គឺ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងពាណិជ្ជករ។ អគ្គនាយកដ្ឋានគយ និង រដ្ឋាករជាអង្គភាពទទួលខុសត្រូវក្នុងការរៀបចំផែនការអភិវឌ្ឍ និងអនុវត្ត ច្រកចេញចូល ជាតិតែមួយ។ ច្រកនេះនឹងគាំទ្រដល់ការអនុវត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ និងច្រកចេញចូលអាស៊ានតែមួយ។ (Khmer Times, July 1, 2019)



សម្រាប់ព័ត៌មានបន្ថែម
សូមទាក់ទង

អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា
ផ្ទះលេខ ៥៩
វិថីឧញ៉ាពេជ្រ (ផ្លូវលេខ ២៤២)
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ៖ (៨៥៥-២៣) ២១០ ៤៣១
អ៊ីម៉ែល៖ policy.pulse@
asiafoundation.org
គេហទំព័រ៖ www.asiafoundation.org



អង្គការមូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិមួយដែលមិនស្វែងរកប្រាក់ចំណេញ ដែលចូលរួមក្នុង
ការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅជុំវិញទ្វីបអាស៊ី។ អង្គការមូលនិធិអាស៊ីមានបទពិសោធន៍
ការងារជាងប្រាំមួយទសវត្សរ៍ ដែលការងាររបស់អង្គការមូលនិធិអាស៊ីភាគច្រើនផ្តោតទៅលើគោលដៅ
ជំងឺចំនួនប្រាំ រួមមាន ការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ស្ត្រី ការលើកកម្ពស់សេដ្ឋកិច្ច ការលើក
កម្ពស់បរិស្ថាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។

